

ENGLISH	TRANSLITERATION (TARGET LANGUAGE)
You have been injured.	nay uk baan dtrou ro boo uh (អ្នក បាន ត្រូវ របួស។)
You are ill.	nay uk aing mee un ju'm ngœ (អ្នក ឯង មាន ជម្ងឺ។)
Lie still.	dayk nou ao ee sngee um (ដេក នៅ ឲ្យ ស្ងៀម។)
We will take care of you.	yUhng neung tai dtoa um nay uk (យើង នឹង ថែទាំ អ្នក។)
Let us help you.	dtu'k ao ee yUhng joo uy nay uk (ទុក ឲ្យ យើង ជួយ អ្នក ។)
We must examine you carefully.	yUhng dtrou bpee net mUhl nay uk yaang mot jot (យើង ត្រូវ ពិនិត្យ មើល អ្នក យ៉ាង ហ្មត់ចត់។)
We will try to not hurt you further.	yUhng neung kom mun twUh ao ee nay uk chœ taim dtee ut dtay (យើង នឹង ខំ មិន ធ្វើ ឲ្យ អ្នក ឈឺ ថែម ទៀត ទេ។)
This will help protect you.	niH neung joo uy gaa bpee a nay uk (នេះ នឹង ជួយ ការពារ អ្នក។)
Do exactly what we ask.	twUh ao ee doach dtaam yUhng bprup

	(ធ្វើ ឲ្យ ដូច តាម យើង ប្រាប់។)
Keep your head very still.	dtu'k kbaal nay uk nou ao ee neung mairn dtairn (ទុក ក្បាល អ្នក នៅ ឲ្យ នឹង មែនទែន។)
Keep very still.	dtu'k nou ao ee neung mairn dtairn (ទុក នៅ ឲ្យ នឹង មែនទែន។)
Can you breathe?	nay uk dork dong haWm baan dtay? (អ្នក ដក ដង្ហើម បាន ទេ?)
Say your name out loud.	taa chmoo aH nay uk ao ee klung klung (ថា ឈ្មោះ អ្នក ឲ្យ ខ្លាំងៗ។)
Do you hurt anywhere?	nay uk mee un chœ dtrong naa dtay? (អ្នក មាន ឈឺ ត្រង់ ណា ទេ?)
Show me where.	bong haagn kinyom taa dtrong naa (បង្ហាញ ខ្ញុំ ថា ត្រង់ ណា។)
Show me where it hurts worst.	bong haagn kinyom taa dtrong naa chœ jee ung gay (បង្ហាញ ខ្ញុំ ថា ត្រង់ ណា ឈឺ ជាង គេ។)
Does this hurt?	niH chœ dtay? (នេះ ឈឺ ទេ?)
Move all of your fingers.	gom raWk ma ree um dai nay uk dtay ung oH (កម្រើក ម្រាម ដៃ អ្នក ទាំង អស់។)
Move all of your toes.	gom raWk ma ree um jUhng nay uk dtay ung oH (កម្រើក ម្រាម ជើង អ្នក ទាំង អស់។)

Open your eyes.	baWk pnyk nay uk dtay ung bpee (បើក ភ្នែក អ្នក ទាំង ពីរ។)
Push against me.	jaan kinyom (ប្រាន ខ្ញុំ។)
You will feel better soon.	bon dtech dtee ut nay uk neung baan too haW ee (បន្តិច ទៀត អ្នក នឹង បាន ធូរ ហើយ។)
You must stay here.	nay uk dtrou nou gon laing niH (អ្នក ត្រូវ នៅ កន្លែង នេះ។)
When did you have your last meal?	nay uk hoap baay lUhk grao ee bong oH nou bpayl naa? (អ្នក ហូប បាយ លើក ក្រោយ បង្អស់ នៅ ពេល ណា?)
When was your last bowel movement?	nay uk bot jUhng tom lUhk grao ee bong oH nou bpayl naa? (អ្នក បត់ ជើង ធំ លើក ក្រោយ បង្អស់ នៅ ពេល ណា?)
How often are you urinating?	nay uk noam nyeuk nyoa up bpon naa? (អ្នក នោម ញឹកញាប់ ប៉ុណ្ណា?)
Is it difficult to urinate?	noam bpee baak dtay? (នោម ពិបាក ទេ?)